

១ គោលនយោបាយ និងយុទ្ធសាស្ត្រអគ្គិសនីភាវូបនីយកម្មជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែ និងថាមពលបានបង្កើតគោលនយោបាយលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋ និងសង្គម។ គោលដៅរបស់រាជរដ្ឋាភិបាលគឺដល់ឆ្នាំ២០២០ ភូមិទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជានឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពផ្សេងៗ និងដល់ឆ្នាំ២០៣០ យ៉ាងហោច ៧០% នៃគ្រួសារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់។

ដើម្បីជួយជំរុញឲ្យសម្រេចគោលដៅនេះ មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃព្រះរាជាណាចក្រកម្ពុជា ជំរុញបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២០៤/០៤៨ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ដើម្បីជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទ។ បន្ទាប់មកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចេញព្រះរាជក្រឹត្យថ្មីមួយទៀតលេខ នស/រកត/០៨១២/៧៣៤ ស្តីពីការធ្វើវិសោធនកម្មមាត្រាខ្លះនៃព្រះរាជក្រឹត្យចាស់ ផ្ទេរស្ថាប័នមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជាវិញ។

គោលបំណងនៃព្រះរាជក្រឹត្យនេះ គឺដើម្បី ១- ជំរុញឲ្យមានសមធម៌ក្នុងការទទួលសេវាកម្មអគ្គិសនី ដោយជួយឲ្យប្រជាជននៅជនបទបានទទួលអគ្គិសនីប្រើប្រាស់តាមថ្លៃ ដែលអាចជាបានសម្រាប់សេដ្ឋកិច្ច សង្គម និងលំនៅដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្រ ២- ជំរុញ និងលើកទឹកចិត្តផ្នែកឯកជនឲ្យចូលរួមវិនិយោគធ្វើសេវាកម្មអគ្គិសនីនៅជនបទប្រកបដោយចីរភាព ជាពិសេសក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី និងថាមពលកើតឡើងវិញ ដែលមានលក្ខណៈបច្ចេកទេស និងពាណិជ្ជកម្មសមស្រប។

បច្ចុប្បន្ន នាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ នៃអគ្គិសនីកម្ពុជា បន្ទាប់ពីនេះហៅថា "ម.អ.ជ." មានកម្មវិធីអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មជនបទចំនួន៤ រួមមាន៖ ១- កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ២- កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ៣-កម្មវិធីជួយទុនសម្រាប់ពង្រីកនិងកែលម្អការផ្គត់ផ្គង់អគ្គិសនី

នៅតំបន់ជនបទ និង៤- កម្មវិធីអនុវត្តយន្តការឧបត្ថម្ភធនដល់អ្នកកាន់អាជ្ញាប័ណ្ណ ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយបណ្តាញជាតិដើម្បីបន្ថយថ្លៃលក់អគ្គិសនីតាមបណ្តាខេត្ត និងរាជធានី។

២ ប្រភពមូលនិធិ

- ប្រភពមូលនិធិដល់ ម.អ.ជ. មានដូចខាងក្រោម៖
១. កញ្ចប់ថវិកាសង្គមកិច្ច ដែលបានគ្រោងក្នុងបញ្ជីថ្លៃលក់អគ្គិសនីរបស់អគ្គិសនីកម្ពុជា និងអំណោយដទៃទៀតរបស់អគ្គិសនីកម្ពុជា ប្រសិនបើមាន។
 ២. អំណោយនិងជំនួយឥតសំណង ដែលប្រភពនិងលក្ខខណ្ឌនៃការផ្តល់ ត្រូវបានទទួលការឯកភាពពីក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 ៣. ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា។

៣ កម្មវិធីអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មជនបទ

៣.១ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រជនបទ

គោលបំណងនៃកម្មវិធី គឺជួយដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ដើម្បីឲ្យគ្រួសារទាំងនេះអាចទទួលបានការភ្ជាប់ចរន្តអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយការផ្តល់ប្រាក់កម្ចីអនុគ្រោះគ្មានការប្រាក់ឲ្យគ្រួសារជនបទខ្លីយកទៅ៖ ១- បង់ថ្លៃភ្ជាប់ចរន្តឲ្យអ្នកផ្គត់ផ្គង់ ២- បង់ថ្លៃប្រាក់កក់ឲ្យអ្នកផ្គត់ផ្គង់ ៣- ចំណាយលើការទិញ និងរាយខ្សែពីចំណុចភ្ជាប់ចរន្តមកដល់ផ្ទះរបស់ខ្លួន និង៤- ចំណាយលើការរៀបចំខ្សែបណ្តាញ និងឧបករណ៍អគ្គិសនីក្នុងផ្ទះ ដើម្បីភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះ។ ប្រាក់កម្ចីនេះនឹងទូទាត់តាមរយៈអ្នកផ្គត់ផ្គង់អគ្គិសនីដែលជាអ្នកទទួលខុសត្រូវក្នុងការសងត្រឡប់មក ម.អ.ជ. វិញ ដោយបានមកពីការប្រមូលពីអ្នកខ្ចីដែលត្រូវសងរំលស់១ខែម្តងមក ម.អ.ជ. ក្នុងរយៈពេល ៣៦ខែ។ ចំនួនទឹកប្រាក់កម្ចីអនុគ្រោះនេះ គឺមិនលើសពី 480,000រៀលក្នុង១គ្រួសារ។ សម្ភារៈ និងឧបករណ៍ទាំងអស់ ដែលបានតម្លើង ក្នុងរយៈពេលដែលអ្នកខ្ចីពុំទាន់សងអស់ គឺជាកម្មសិទ្ធិរបស់អ្នកផ្គត់ផ្គង់អគ្គិសនី។ បន្ទាប់ពីអ្នកខ្ចីបានសងប្រាក់កម្ចីអនុគ្រោះនេះគ្រប់ចំនួនមក ម.អ.ជ. រួចមក ប្រាក់កក់ និងសម្ភារៈទាំងអស់ ដែលបានតម្លើងនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកខ្ចី។



៣.២ កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ

គោលបំណងនៃកម្មវិធី គឺជួយសម្រួលឲ្យគ្រួសារជនបទរស់នៅតំបន់ដាច់ស្រយាលដែលខ្សែបណ្តាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ។ ម.អ.ជ. ផ្តល់ប្រាក់ឧបត្ថម្ភធនចំនួន ១០០ដុល្លារអាមេរិក ក្នុង១ប្រព័ន្ធ ដល់គ្រួសារជនបទ ដើម្បីជួយកាត់បន្ថយការទូទាត់ថ្លៃទិញប្រព័ន្ធមួយផ្នែក ហើយអ្នកទិញត្រូវបង់ថ្លៃសល់ពីការឧបត្ថម្ភធនមក ម.អ.ជ. វិញ។ ម.អ.ជ. នឹងតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដល់ផ្ទះអ្នកទិញ ហើយអ្នកទិញអាចជ្រើសរើសជម្រើសបង់តម្លៃសល់ នៃថ្លៃប្រព័ន្ធក្នុងចំណោមជម្រើសចំនួន៣ គឺ៖ ជម្រើសទី១- បង់គ្រប់ចំនួនតែម្តងនៃតម្លៃសល់ ឬ ជម្រើសទី២- សងរំលស់តម្លៃសល់រៀងរាល់ ៦ខែម្តង រហូតដល់គ្រប់ចំនួនសម្រាប់រយៈពេល ៤ឆ្នាំ ឬជម្រើសទី៣- សងរំលស់តម្លៃសល់រៀងរាល់ខែរហូតដល់គ្រប់ចំនួន សម្រាប់រយៈពេល ៤ឆ្នាំ។ ក្រោយពេលសងរំលស់អស់ជាស្ថាពរ ប្រព័ន្ធនេះនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ។

បរិក្ខាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ដែលត្រូវតម្លើងឲ្យអ្នកទិញមាន ដូចខាងក្រោម៖

- ផ្ទាំងកញ្ចក់ស្រូបពន្លឺព្រះអាទិត្យដែលមានអានុភាព ៥០វ៉ត់ចំនួន ១ផ្ទាំង។
- ឧបករណ៍ត្រួតពិនិត្យចំនួន ១គ្រឿង។
- អាគុយកំលាំង ៥៥ អាំពែរម៉ោង ចំនួន ១គ្រឿង។
- អំពូលបំភ្លឺសន្សំថាមពល ១២វ៉ុល ចំនួន ២គ្រឿង និង
- ឧបករណ៍បន្ទាប់បន្សំ សម្រាប់ការតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ។



៣.៣ កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ

គោលបំណងនៃកម្មវិធី គឺជួយសម្រួលឲ្យអ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅតំបន់ជនបទដែលមានអាជ្ញាប័ណ្ណស្របច្បាប់ អាចមានទុនសម្រាប់ធ្វើការវិនិយោគពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីឲ្យពេញដែនអាជ្ញាប័ណ្ណចែកចាយរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារអាចតភ្ជាប់ចរន្តប្រើប្រាស់តាមលទ្ធភាពរបស់ខ្លួន។ លក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្តកម្មវិធីនេះចែកចេញជា ៣តំបន់ ផ្អែកលើដងស៊ីតេប្រជាពលរដ្ឋ ដូចខាងក្រោម៖

តំបន់ទី១- តំបន់មានប្រជាពលរដ្ឋរស់នៅច្រើន ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច

ម.អ.ជ. ផ្តល់ការធានាលើការខ្ចីប្រាក់ពីធនាគារក្នុងស្រុករបស់អ្នកកាន់អាជ្ញាប័ណ្ណនៅតំបន់ជនបទ ដើម្បីយកទៅវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ឲ្យពេញដែនអាជ្ញាប័ណ្ណចែកចាយរបស់ខ្លួន។

តំបន់ទី២- តំបន់មានប្រជាពលរដ្ឋរស់នៅមធ្យម ដែលការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីអាចពុំចំណេញ ប្រសិនបើអ្នកផ្គត់ផ្គង់អគ្គិសនី ត្រូវបង់ការប្រាក់លើដើមទុនវិនិយោគ

ម.អ.ជ. ផ្តល់ប្រាក់កម្ចីដោយពុំយកការប្រាក់សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ។

តំបន់ទី៣- តំបន់មានប្រជាពលរដ្ឋរស់នៅតិចតួច ដែលការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីមិនចំណេញ លុះត្រាមានការផ្តល់ប្រាក់ឧបត្ថម្ភធនមួយផ្នែកលើទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី

ម.អ.ជ. ផ្តល់ប្រាក់ឧបត្ថម្ភធនមួយផ្នែកបន្ថែមពីលើប្រាក់កម្ចីដោយពុំយកការប្រាក់ សម្រាប់វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ។



៤ កម្មវិធីអនុវត្តយន្តការឧបត្ថម្ភធនដល់អ្នកកាន់អាជ្ញាប័ណ្ណ ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។

គោលបំណងនៃកម្មវិធី គឺផ្តល់ថវិកាឧបត្ថម្ភធនដល់អ្នកកាន់អាជ្ញាប័ណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។



អគ្គិសនីកម្ពុជា

រុញថ្លៃផ្ទាល់ការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ



អាសយដ្ឋាននាយកដ្ឋាន ម.អ.ជ.៖
 អគារលេខ២០៥ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខ័ណ្ឌបូស្សីកែវ រាជធានីភ្នំពេញ។
 ទូរស័ព្ទ: (៨៥៥) ៩៩៧ ៦០០ ទូរសារ: (៨៥៥) ៩៩៧ ៦០១
 គេហទំព័រ: www.ref.gov.kh